


.....**ក្នុង**.....**ប្រភេទ**  
 .....**ផ្សេង**.....




**សរុបសម្រាប់ស្រ្តី ចន្ទី**

រួមបញ្ចូល.....**១**ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់



**ស្រទាប់**

រួមបញ្ចូល.....**១**ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់



**ម្ហូបប្រុស  
 ធុនស្រទាប់ស្រទាប់**

រួមបញ្ចូល.....**១**ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់  
 រួមបញ្ចូល.....ស្រទាប់ស្រទាប់



**ភ្នំ**




**បាយស្រទាប់**

ប្រភេទ 11 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទប្រៃ 35 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទ 15 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទសរុប.....Kcal



**បាយស្រទាប់**

ប្រភេទ 15 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទប្រៃ 55 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទ 10 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទសរុប.....Kcal



**បាយស្រទាប់**

ប្រភេទ 5 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទប្រៃ 22 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទ 4 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទសរុប.....Kcal



**បាយស្រទាប់**

ប្រភេទ 10 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទប្រៃ 46 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទ 8 ក្រាម  
 ផ្តល់ថាមពល.....Kcal  
 ប្រភេទសរុប.....Kcal